

តារាងត្រួតពិនិត្យសិទ្ធិទទួលបានអត្ថប្រយោជន៍



តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានអត្ថប្រយោជន៍ធម្មតាពេលគ្មានការងារធ្វើដែរឬទេ?

បាទ/ចាស

NO

1. តើអ្នកបានធ្វើការយ៉ាងតិច 680 ម៉ោងនៅក្នុង “ផ្នែកការងារគោល” របស់អ្នកដែរឬទេ? ផ្នែកការងារគោលរបស់អ្នក គឺជារយៈពេលប្រចាំសប្តាហ៍ដំបូងក្នុងចំណោមត្រីមាសទាំងប្រាំបីត្រីមាសដែលបានបញ្ចប់ចុងក្រោយ មុនសប្តាហ៍ដែលអ្នកដាក់ពាក្យសុំទាមទារអត្ថប្រយោជន៍របស់អ្នក។

2. តើអ្នកបានធ្វើការនៅក្នុងរដ្ឋវ៉ាស៊ីនតោននៅពេលខ្លះដែរទេ នៅក្នុងអំឡុង 18 ខែចុងក្រោយនេះ?

3. តើអ្នកអាចធ្វើការបានដែរឬទេ? អាចធ្វើការបាន មានន័យថាអ្នកអាចធ្វើការបានទាំងផ្លូវកាយ និងផ្លូវចិត្ត។

4. តើអ្នកមានលទ្ធភាពធ្វើការដែរឬទេ? មានលទ្ធភាពធ្វើការ មានន័យថាអ្នកអាចធ្វើការបានដោយមិនមានលក្ខខណ្ឌកំណត់ដែលនឹងរារាំងអ្នកពីការទទួលបានការងារ (ឧទាហរណ៍៖ បញ្ហាមធ្យោបាយធ្វើដំណើរ ជំងឺ វិស្វកម្មកាល ឬមិនមានសេវាថែទាំគ្រួសារ/កុមារ។

5. តើអ្នកត្រូវបានបញ្ឈប់ពីការងារមែនឬទេ? [ស្វែងយល់បន្ថែមអំពីការដែលត្រូវបានបញ្ឈប់ពីការងារ។](#)

6. តើអ្នកបោះបង់ការងាររបស់អ្នកមែនដែរឬទេ? [ស្វែងយល់បន្ថែមអំពីការបោះបង់ការងារ។](#)

7. តើអ្នកត្រូវបានអនុញ្ញាតឲ្យចាកចេញពីកាតព្វកិច្ចយោធានៅក្នុងអំឡុងពេល 18 ខែចុងក្រោយមែនឬទេ? [ស្វែងយល់បន្ថែម។](#)

8. គ្មានប្រយោគទាំងនេះណាមួយពាក់ព័ន្ធនឹងខ្ញុំទេ? ប្រសិនបើគ្មានប្រយោគណាមួយពាក់ព័ន្ធនោះទេ សូមជ្រើសរើស បាទ/ចាស។

- ខ្ញុំត្រូវបានបណ្តេញចេញពីការងារ ហើយវាគឺជាកំហុសរបស់ខ្ញុំ។ [ស្វែងយល់បន្ថែមអំពីការមានកំហុស។](#)
- ខ្ញុំកំពុងធ្វើកិច្ចការមិនចូលធ្វើការឲ្យនិយោជករបស់ខ្ញុំ។
- ខ្ញុំកំពុងសុំច្បាប់ឈប់សម្រាកពីការងាររបស់ខ្ញុំ។
- ខ្ញុំកំពុងបន្តធ្វើការ។

ប្រសិនបើអ្នកបានឆ្លើយថា **បាទ/ចាស** ទៅកាន់ [សំណួរទាំងអស់នេះ](#) ភាគច្រើន៖ អ្នកនឹងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានអត្ថប្រយោជន៍ធម្មតាពេលគ្មានការងារធ្វើ។ ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ហើយយើងនឹងពិនិត្យមើលឡើងវិញចំពោះពាក្យស្នើសុំរបស់អ្នក និងសម្រេចថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ។ **ដើម្បីជៀសវាងកំហុសនានា និងឆាប់ទទួលបានប្រាក់ សូមប្រាកដថាត្រូវទាញយកតារាងផ្ទៀងផ្ទាត់ពាក្យស្នើសុំ និងត្រូវអានព័ត៌មាននៅលើ esd.wa.gov/unemployment មុនពេលដាក់ពាក្យសុំ។**

ប្រសិនបើអ្នកបានឆ្លើយថា **ទេចំពោះ** [សំណួរទាំងអស់នេះ](#) ភាគច្រើន៖ អ្នកអាចនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអត្ថប្រយោជន៍ធម្មតាទេ ប៉ុន្តែអាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអត្ថប្រយោជន៍បន្ថែមក្រោមច្បាប់ CARES Act របស់សហព័ន្ធ ក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-19។ បំពេញតារាងផ្ទៀងផ្ទាត់នៅលើទំព័រឆាប់ដើម្បីពិនិត្យមើលថាតើអ្នកអាចមានសិទ្ធិគ្រប់គ្រាន់ទទួលបានអត្ថប្រយោជន៍ដែរឬទេ។

បានធ្វើបច្ចុប្បន្នភាព៖ 04.21.20

ESD.WA.GOV

Employment Security Department គឺជានិយោជក/កម្មវិធីដែលផ្តល់ឱកាសស្មើគ្នា។ សម្ភារៈនិងសេវាកម្មជំនួយ មានផ្តល់ជូនតាមការស្នើសុំរបស់បុគ្គលដែលមានពិការភាព។ សេវាកម្មជំនួយផ្នែកភាសាសម្រាប់បុគ្គលដែលមានសមត្ថភាពភាសាអង់គ្លេសនៅមានកម្រិត មានផ្តល់ជូនដោយឥតគិតថ្លៃ។ Washington Relay Service ៖ 711

តារាងត្រួតពិនិត្យសិទ្ធិទទួលបានអត្ថប្រយោជន៍



តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានអត្ថប្រយោជន៍បន្ថែម ពេលគ្មានការងារធ្វើពាក់ព័ន្ធនឹងជំងឺឆ្លងរាតត្បាត COVID-19 ដែរឬទេ?	បាទ/ ចាស	NO
1. តើអ្នកអស់ការងារធ្វើ ឬក៏ធ្វើការតិចជាងធម្មតាដោយសារតែជំងឺ COVID-19 មែនដែរឬទេ?		
2. តើអ្នកទើបតែត្រូវបានបដិសេធមិនផ្តល់ជូនអត្ថប្រយោជន៍ពេលគ្មានការងារធ្វើ ដោយសារតែអ្នកមិនបានធ្វើការចំនួន 680 ម៉ោងមែនដែរឬទេ?		
3. តើអ្នកបានធ្វើការ ប៉ុន្តែធ្វើការបានតិចជាង 680 ម៉ោងនៅក្នុងរដ្ឋវ៉ាស៊ីនតោន ក្នុងអំឡុងពេល 18 ខែចុងក្រោយនេះមែនដែរឬទេ?		
4. តើអ្នកត្រូវបានធ្វើអាគរិនិម្មយឃើញមានជំងឺ COVID-19 ឈឺធ្ងន់ធ្ងរ និងមិនអាចធ្វើការបានមែនដែរឬទេ?		
5. តើអ្នកមានបង្ហាញរោគសញ្ញានៃជំងឺ COVID-19 និងកំពុងតែរង់ចាំលទ្ធផលតេស្ត ឬស្វែងរកការព្យាបាលផ្នែកវេជ្ជសាស្ត្រមែនដែរឬទេ?		
6. តើអ្នកប្រឈមនឹងហានិភ័យខ្ពស់ ហើយ អ្នកផ្តល់សេវាវេជ្ជសាស្ត្របានប្រាប់ឲ្យអ្នកសម្រាកនៅផ្ទះមែនដែរឬទេ?		
7. តើអ្នកកំពុងថែទាំសមាជិកគ្រួសារ ឬអ្នកនៅក្នុងបន្ទុកណាម្នាក់ដែលមានជំងឺ COVID-19 មែនដែរឬទេ?		
8. តើអ្នកមានសមាជិកគ្រួសារ ឬអ្នកនៅក្នុងបន្ទុកណាម្នាក់ដែលមានបង្ហាញរោគសញ្ញានៃជំងឺ COVID-19 និងកំពុងស្វែងរកការព្យាបាលផ្នែកវេជ្ជសាស្ត្រមែនដែរឬទេ?		
9. តើអ្នកមានសមាជិកគ្រួសារ ឬអ្នកនៅក្នុងបន្ទុកណាម្នាក់ដែលប្រឈមនឹងហានិភ័យខ្ពស់ រស់នៅជាមួយអ្នក និង កំពុងសម្រាកនៅផ្ទះដើម្បីការពារខ្លួនពួកគេដែរឬទេ?		
10. តើអ្នកកំពុងថែទាំបុគ្គលដែលមានហានិភ័យខ្ពស់ណាម្នាក់ ដែលពួកគេបានទទួលការណែនាំឲ្យសម្រាកនៅផ្ទះ ដើម្បីការពារខ្លួនពួកគេដែរឬទេ?		
11. តើសាលារៀនកូនរបស់អ្នកត្រូវបានបិទទ្វារ ហើយអ្នកមិនអាចស្វែងរកសេវាថែទាំកុមារបានមែនដែរឬទេ?		
12. តើកន្លែងការងាររបស់អ្នកត្រូវបានបិទទ្វារដោយសារតែបទបញ្ជាផ្លូវការ ឬករណីជំងឺ COVID-19 ហើយអ្នកមិនអាចធ្វើការពីផ្ទះបានមែនដែរឬទេ?		
13. តើអ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន (ស្វ័យការងារ) មែនដែរឬទេ?		
<p>14. គ្មានប្រយោគទាំងនេះណាមួយពាក់ព័ន្ធនឹងខ្ញុំទេ។ <i>ប្រសិនបើគ្មានប្រយោគណាមួយពាក់ព័ន្ធនោះទេ សូមជ្រើសរើស បាទ/ចាស។</i></p> <ul style="list-style-type: none"> • ខ្ញុំបោះបង់ការងាររបស់ខ្ញុំដោយសារតែមូលហេតុដែលមិនពាក់ព័ន្ធនឹងជំងឺ COVID-19។ • ខ្ញុំបោះបង់ការងាររបស់ខ្ញុំ គ្រាន់តែដើម្បីទទួលបានអត្ថប្រយោជន៍ពេលគ្មានការងារធ្វើតែប៉ុណ្ណោះ។ • បច្ចុប្បន្ននេះ ខ្ញុំកំពុងទទួលបានការឈប់សម្រាកវិស្វកាល ការឈប់សម្រាកពេលមានជំងឺ ឬការឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួល។ • ខ្ញុំអាចធ្វើការពីផ្ទះបាន ប៉ុន្តែខ្ញុំជ្រើសរើសមិនធ្វើ។ • ខ្ញុំជាបុគ្គលិកសំខាន់ មិនប្រឈមនឹងហានិភ័យខ្ពស់ ហើយ <u>កន្លែងការងាររបស់ខ្ញុំបានបំពេញគ្រប់លក្ខខណ្ឌតម្រូវដើម្បីសវត្ថិភាពរបស់ខ្ញុំ</u> ប៉ុន្តែខ្ញុំខ្លាចមិនហ៊ានទៅធ្វើការ។ 		

ប្រសិនបើអ្នកបានឆ្លើយថា **បាទ/ចាស** ចំពោះ សំណួរ ណាមួយពីសំណួរទី 1-13 និង សំណួរទី 14 នោះអ្នកអាចនឹងមានសិទ្ធិគ្រប់គ្រាន់ ទទួលបានអត្ថប្រយោជន៍ពេលគ្មានការងារធ្វើ អំឡុងពេលនៃជំងឺរាតត្បាត COVID-19។ ប្រសិនបើអ្នកបានឆ្លើយថា **ទេ ចំពោះ សំណួរ** ទាំងអស់នេះ នោះអ្នកអាចនឹងមិនមានសិទ្ធិគ្រប់គ្រាន់ទទួលបានអត្ថប្រយោជន៍នោះទេ។ ប្រសិនបើអ្នកគិតថាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្រោម លក្ខខណ្ឌអត្ថប្រយោជន៍បន្ថែម សូមចូលទៅកាន់ esd.wa.gov ដើម្បីស្វែងយល់បន្ថែម ធ្វើការត្រៀមខ្លួន និងដាក់ពាក្យស្នើសុំ។

បានធ្វើបច្ចុប្បន្នភាព៖ 04.22.20

ESD.WA.GOV

ក្រសួងសន្តិសុខការងារ (Employment Security Department) គឺជានិយោជក/កម្មវិធីដែលផ្តល់ឱកាសស្មើគ្នា។ សម្ភារៈនិងសេវាកម្មជំនួយ មានផ្តល់ជូនតាមការស្នើសុំរបស់បុគ្គលដែលមានពិការភាព។ សេវាកម្មជំនួយផ្នែកភាសាសម្រាប់បុគ្គលដែលមានសមត្ថភាពភាសាអង់គ្លេសនៅមានកម្រិត មានផ្តល់ជូនដោយឥតគិតថ្លៃ។ សេវាបញ្ជូលបន្តនៅរដ្ឋវ៉ាស៊ីនតោន (Washington Relay Service) ៖ 711